



Manulife

អត្ថប្រយោជន៍បន្ថែម

មេនូឡាយហ្វ

មេឌីកាស

Manulife MediCash



ស្កេនទីនេះ
ចូលទៅកាន់
វេបសាយ



1800 211 211
(ទូរស័ព្ទឥតគិតថ្លៃ)



Manulife Cambodia

ក្រុមហ៊ុន មេនូឡាយហ្វ ខេមបូឌា ភីអិលស៊ី

អគារធីខេសេនត្រល លេខ12 ជាន់ទី14 ផ្លូវលេខ289
សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា

តើអ្នកដឹងទេនៅកម្ពុជា

60% នៃការចំណាយលើការថែទាំសុខភាពគឺជាថវិកាផ្ទាល់ខ្លួន
ប្រភពទិន្នន័យ៖ ការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍លើលទ្ធផលស្រាវជ្រាវរបស់
សាកលវិទ្យាល័យ New South Wales (ចេញថ្ងៃទី 06 ខែវិច្ឆិកា ឆ្នាំ 2019)

អត្ថប្រយោជន៍ Manulife MediCash

-  ទទួលទឹកប្រាក់ប្រចាំថ្ងៃរហូតដល់ **USD 200** សម្រាប់ការសម្រាកព្យាបាល
នៅមន្ទីរពេទ្យចាប់ពី **6** ម៉ោងឡើងទៅ
-  ទទួលទឹកប្រាក់ប្រចាំថ្ងៃ **ទ្វេដង** សម្រាប់ការសម្រាកព្យាបាល
នៅបន្ទប់ប្រពេទ្យពេទ្យ (ICU)
-  ជួយសម្រាលបន្ទុកចំណាយលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងក្នុង ឬ
ក្រៅប្រទេសដែលបណ្តាលមកពីជំងឺ ឬ គ្រោះថ្នាក់ចៃដន្យ
-  បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យចាប់ពី **USD 25** ក្នុងមួយឆ្នាំ
-  ការដាក់ពាក្យទាមទារសំណងមានភាពងាយស្រួល និងឆាប់រហ័សតាមរយៈ
ប្រព័ន្ធអេឡិចត្រូនិច

ឧទាហរណ៍៖

លោកស៊ីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតរយៈពេល **10** ថ្ងៃដោយក្នុង
នោះពេទ្យតម្រូវឲ្យសម្រាកនៅបន្ទប់ប្រពេទ្យពេទ្យ (ICU) រយៈពេល **5** ថ្ងៃ។ ជាមួយ
អត្ថប្រយោជន៍បន្ថែម **Manulife MediCash** ដែលផ្តល់ជូនទឹកប្រាក់ប្រចាំថ្ងៃចំនួន
USD 20 គាត់នឹងទទួលបាន៖

ទឹកប្រាក់ប្រចាំថ្ងៃចំពោះការ
សម្រាកព្យាបាលធម្មតា **USD 20 x 5 ថ្ងៃ = USD100**
ទឹកប្រាក់ទ្វេដងសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់
ប្រពេទ្យពេទ្យ (ICU) **USD 2 x 5 ថ្ងៃ = USD200**

ដូចនេះចំនួនទឹកប្រាក់សរុបដែលគាត់ទទួលបាន **USD300**

សេចក្តីបញ្ជាក់៖

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអត្ថប្រយោជន៍ ឬ បណ្តុះបណ្តាលរ៉ាប់រងរបស់លោកអ្នក សូមអាន ខ និង លក្ខខណ្ឌ
ដែលមាននៅក្នុងកិច្ចសន្យាធានារ៉ាប់រងរបស់លោកអ្នក។

អំពី Manulife Medicash

រយៈពេលនៃការធានារ៉ាប់រង	ដូចគម្រោងមូលដ្ឋាន ដែលបានភ្ជាប់ជាមួយ
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	ដូចគម្រោងមូលដ្ឋាន ដែលបានភ្ជាប់ជាមួយ
អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា	ចាប់ពី 18 ឆ្នាំ ទៅ 65 ឆ្នាំ
លក្ខខណ្ឌនៃការបង់បុព្វលាភធានារ៉ាប់រង	
វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង៖	ប្រចាំឆ្នាំ
មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង៖	• តាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ • ការផ្ទេរប្រាក់តាមធនាគារ • តាមរយៈភ្នាក់ងាររ៉ឹង • តាមរយៈមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធខ្ចីដីថល របស់មេនូឡាយហ្វី រួមមាន៖ Credit Card/ Debit Card and KHQR
ករណីខកខាន ឬយឺតយ៉ាវក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់៖	រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ ករណីមានការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ នឹងនាំឱ្យបណ្តុះសន្យារ៉ាប់រងអស់សុពលភាព និងគ្មានអត្ថប្រយោជន៍ណាមួយត្រូវបានផ្តល់ជូនឡើយ។ ប្រសិនបើបណ្តុះសន្យារ៉ាប់រងអស់សុពលភាពដោយសារការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ លោកអ្នកអាចធ្វើការស្នើសុំបន្តសុពលភាពបណ្តុះសន្យារ៉ាប់រងឡើងវិញតាមការកំណត់របស់ក្រុមហ៊ុន។

